

តារាងតម្លៃសិក្សានិងសេវាផ្សេងៗសម្រាប់ឆ្នាំសិក្សា២០២០-២០២១

ថ្លៃដាក់ពាក្យ (ចំពោះសិស្សថ្មី) **\$30**
 សិស្សថ្មីទាំងអស់តម្រូវឲ្យបង់ថ្លៃដាក់ពាក្យដើម្បីរៀបចំបែបបទនិងធ្វើតេស្ត។ ថ្លៃនេះមិនអាចដកវិញបានទេ និងត្រូវបង់នៅពេលប្រគល់ពាក្យស្នើសុំចូលសិក្សា។ *មត្តេយ្យ-ថ្នាក់ទី១២*

ថ្លៃចុះឈ្មោះចូលរៀន (ចំពោះសិស្សថ្មី) **\$500**
 សិស្សថ្មីទាំងអស់តម្រូវឲ្យបង់ថ្លៃចុះឈ្មោះចូលរៀនសម្រាប់គ្រប់កម្រិតទាំងអស់។ ថ្លៃនេះមិនអាចដកវិញបានទេនិងបង់តែម្តងគត់នៅពេលសម្រេចចិត្តទទួលចុះឈ្មោះចូលរៀន។ *គ្រប់កម្រិត*
\$250
សម្រាប់បងប្អូនបង្កើត

ថ្លៃមូលធននិងរដ្ឋបាល (សម្រាប់សិស្សថ្មីនិងសិស្សដែលបន្តការសិក្សាទៅឆ្នាំបន្ត) **\$300**
ទៅឆ្នាំបន្ត) *គ្រប់កម្រិត*
 សិស្សថ្មីនិងសិស្សដែលបន្តការសិក្សាទៅឆ្នាំបន្តទាំងអស់តម្រូវឲ្យបង់ថ្លៃមូលធននិងរដ្ឋបាលជារៀងរាល់ឆ្នាំ។ ថ្លៃនេះគឺសម្រាប់ការថែទាំនិងកែលម្អអគារសិក្សានិងទ្វេសម្ភារៈ។ ថ្លៃនេះមិនអាចដកវិញនិងផ្ទេរបានទេ និងត្រូវបង់មុនពេលសិស្សអាចចាប់ផ្តើមការសិក្សា។
 *សម្រាប់ឆ្នាំសិក្សា 2020-2021 សិស្សដែលបន្តការសិក្សាទៅឆ្នាំបន្តត្រូវបង់ថ្លៃមូលធននិងរដ្ឋបាលមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០។

ថ្លៃសៀវភៅ **\$50**
 សិស្សទាំងអស់ត្រូវបង់ថ្លៃសៀវភៅជារៀងរាល់ឆ្នាំ។ ថ្លៃនេះគឺសម្រាប់ទិញសៀវភៅសិក្សាសម្រាប់សិស្សម្នាក់ៗ។ ថ្លៃនេះមិនអាចដកវិញនិងមិនអាចផ្ទេរបានទេ។ *ថ្នាក់មត្តេយ្យ*
\$175
ថ្នាក់ទី១-៥
\$200
ថ្នាក់ទី៦-១២

ថ្លៃសិក្សា (សម្រាប់សិស្សថ្មីនិងសិស្សដែលបន្តការសិក្សាទៅឆ្នាំបន្ត)

ឧប្រមាណនៃការបង់	ប្រចាំឆ្នាំ	ត្រីមាស (ពេលវេលា)		
កម្រិតថ្នាក់	ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ ២០២០	ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ ២០២០	ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ ២០២០	ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ ២០២១
កម្រិត-មនមត្តេយ្យ កន្លះថ្ងៃ	\$2,435	\$902	\$902	\$902
កម្រិត-មត្តេយ្យ ពេញម៉ោង	\$4,106	\$1,521	\$1,521	\$1,521
ថ្នាក់ទី១-៥	\$4,595	\$1,702	\$1,702	\$1,702
ថ្នាក់ទី៦-៨	\$5,121	\$1,897	\$1,897	\$1,897
ថ្នាក់ទី៩-១២	\$5,356	\$1,984	\$1,984	\$1,984

សាលាសូមរក្សាសិទ្ធិក្នុងការកែប្រែតម្លៃ។

ការចុះថ្លៃសម្រាប់បងប្អូនបង្កើត

សាលាផ្តល់ជូនការចុះថ្លៃសម្រាប់បងប្អូនបង្កើតដែលចុះឈ្មោះចូលរៀនជាមួយគ្នា។ ការចុះថ្លៃនេះគឺធ្វើទៅលើថ្លៃសិក្សា ១៥%សម្រាប់កូនទី ២ និង២០%សម្រាប់កូនទី៣ជាបន្តទៅ។

តម្លៃសេវាផ្សេងៗ

ថ្លៃថយឡ (ខាងជ្រើស)

ជាជម្រើសសម្រាប់សិស្សដែលទទួលសេវាថយឡប្រចាំថ្ងៃពីសាលាទៅផ្ទះ។ ថ្លៃនេះអាចដកវិញបាននិងអាចផ្ទេរបានសម្រាប់ចំណែកដែលមិនប្រើប្រាស់។

មួយឆ្នាំ	មួយវគ្គ
ទៅមក \$600	ទៅមក \$200
(បងប្អូនបង្កើត \$450)	(បងប្អូនបង្កើត \$150)
ទៅប្រមក \$300	ទៅប្រមក \$100
(បងប្អូនបង្កើត \$225)	(បងប្អូនបង្កើត \$75)

ថ្លៃអាហារ (ខាងជ្រើស)

សាលាអាចរៀបចំអាហារពេលព្រឹកនិងថ្ងៃត្រង់សម្រាប់សិស្ស។ ថ្លៃអាហារអាចដកវិញបាននិងអាចផ្ទេរបានសម្រាប់ចំណែកដែលមិនប្រើប្រាស់។

អាហារពេលព្រឹក	មួយឆ្នាំ	\$372
	មួយវគ្គ	\$124
អាហារថ្ងៃត្រង់	មួយឆ្នាំ	\$450
	កុមារតូច-ថ្នាក់ទី៤	\$600
	ថ្នាក់ទី៥-១២	\$150
	មួយវគ្គ	\$150
	កុមារតូច-ថ្នាក់ទី៤	\$200
	មួយវគ្គ	\$200
	ថ្នាក់ទី៥-១២	

ថ្លៃប្រឡងអន្តរជាតិកម្ពុជីវិ Cambridge (ខាងជ្រើសតែលើកទី១កម្រិតខ្ពស់ស្របប្រឡង)

ការប្រឡងកម្ពុជីវិ Cambridge ជាវិញ្ញាសារដែលចេញនិងកែដោយ Cambridge International Examinations។ ការប្រឡងជាជម្រើស។

សញ្ញាបត្រ IGCSE	\$95 មួយមុខវិជ្ជា
មុខវិជ្ជា: គណិត ភាសា ភូមិវិទ្យា ប្រវត្តិវិទ្យា វិទ្យាសាស្ត្ររួម (ពីមុខវិជ្ជាបញ្ចូលគ្នា)	\$180 ពីមុខវិជ្ជា
សញ្ញាបត្រកម្រិត AS	\$100 មួយមុខវិជ្ជា
មុខវិជ្ជា: គណិត ភាសា ភូមិវិទ្យា ប្រវត្តិវិទ្យា វិទ្យាសាស្ត្ររួម	\$150 មុខវិជ្ជាទស្សនៈវិស័យសកល
សញ្ញាបត្រកម្រិត A	\$150 មួយមុខវិជ្ជា
មុខវិជ្ជា: គណិត ភាសា ភូមិវិទ្យា ប្រវត្តិវិទ្យា វិទ្យាសាស្ត្ររួម	\$210 មុខវិជ្ជាទស្សនៈវិស័យសកល

ខ និទនក្នុងវិស័យការបង់ថ្លៃសិក្សានិងសេវាផ្សេងៗ

ការបង់យឺត

ថ្លៃសិក្សាទាំងអស់សូមបង់ឲ្យបានមុនកាលបរិច្ឆេទដូចបានកំណត់។ សម្រាប់ការបង់ថ្លៃសិក្សាយឺត សាលានឹងគិតថ្លៃ ៥ ដុល្លារសម្រាប់ការយឺតមួយថ្ងៃ។ ការខកខានមិនបង់ថ្លៃសិក្សាអាចឈានដល់ការមិនអនុញ្ញាតឲ្យចូលសិក្សា ការផ្អាក ឬការរក្សាទុកនូវរបាយការណ៍សិក្សានិងការបញ្ជាក់និទ្ទេសន៍ជាដើម។

វិធីបង់ថ្លៃសិក្សានិងថ្លៃសេវា

សាលាទទួលសាច់ប្រាក់ចំពោះទឹកប្រាក់ទាបជាង១០០ដុល្លារ។ សម្រាប់ទឹកប្រាក់ចាប់ពី១០០ដុល្លារឡើងទៅ សូមទូទាត់តាមរយៈមូលប្បទានបត្រ ឬតាមធនាគារ។ ករណីទូទាត់តាមធនាគារ សេវាក្នុងការផ្ទេរជាបន្តករបស់លោកអ្នក។ សាលាទទួលការទូទាត់ការបង់ថ្លៃសិក្សានិងសេវាផ្សេងៗតែពីស្ថាប័នធនាគារដែលចុះបញ្ជីនិងប្រតិបត្តិការនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្រដាសរូបិយបណ្ណទាំងឡាយណាដែលត្រូវកំណត់ថាត្រូវដកថវិកាដោយសាលាឬដោយអាជ្ញាធរធនាគារ នឹងត្រូវដកហូតនិងជំនួសវិញដោយគ្រួសារដែលបានធ្វើការទូទាត់រូបិយបណ្ណនោះ។

ការបង់ថ្លៃសិក្សាមួយថ្ងៃ

ថ្លៃសិក្សាតម្រូវឲ្យបង់ពេញសម្រាប់វគ្គដែលសិស្សចុះឈ្មោះចូលរៀន ដោយមិនគិតពីកាលបរិច្ឆេទនៃការចុះឈ្មោះចូលរៀនសម្រាប់វគ្គនោះទេ។ ចំពោះសិស្សដែលមិនសិក្សាកម្មវិធីសិក្សាជាភាសាខ្មែរ សាលានឹងដកចេញ ៥០៨ដុល្លារពីថ្លៃសិក្សាប្រចាំឆ្នាំ ឬ១៦៩ដុល្លារពីថ្លៃសិក្សាជារៀងរាល់ថ្ងៃ។

ការបញ្ឈប់ការសិក្សា

សូមបំពេញនិងប្រគល់បែបបទបញ្ឈប់ការសិក្សាមកឲ្យសាលា យ៉ាងហោចណាស់៣០ថ្ងៃមុនថ្ងៃរៀនចុងក្រោយបង្អស់របស់សិស្ស ដើម្បីសាលាអាចរៀបចំការដកថ្លៃសិក្សាជូន និងឯកសារបញ្ជាក់ការសិក្សាទាន់ពេលវេលា។

ការដកថ្លៃសិក្សា

ការដកថ្លៃសិក្សាអាចធ្វើទៅបានសម្រាប់តែវគ្គដែលសិស្សមិនទាន់បានសិក្សាតែប៉ុណ្ណោះ។ សម្រាប់ថ្លៃសេវាផ្សេងទៀតដូចជាអាហារនិងថយន្ត អាចដកវិញបានសម្រាប់ចំណែកដែលមិនទាន់ប្រើប្រាស់។ សូមបំពេញបែបបទស្នើសុំដកថ្លៃសិក្សានិងសេវារួចប្រគល់ជូនមកសាលា។ សូមជម្រាបជូនថាសាលាគិតកម្រៃសេវា១០% ទៅលើថ្លៃដែលត្រូវដកជូនវិញ។

អាករលើតម្លៃបន្ថែម

ប្រសិនបើច្បាប់ស្តីពីពន្ធដាររបស់ព្រះរាជាណាចក្រកម្ពុជាតម្រូវឲ្យមានការគិតអាករលើតម្លៃបន្ថែមនោះ សាលានឹងបូកបន្ថែមអាករលើតម្លៃបន្ថែមនោះទៅលើថ្លៃដែលបានបង្ហាញជូន។

